



មគ្គុទ្ទេសក៍យោងព័ត៌មានរហ័ស



# ការបោះឆ្នោតសាកលរដ្ឋ California ថ្ងៃអង្គារ ទី 3 ខែ វិច្ឆិកា ឆ្នាំ 2020

មណ្ឌលបោះឆ្នោតបើកទ្វារពីម៉ោង 7:00 ព្រឹករហូតដល់ម៉ោង 8:00 យប់នៅថ្ងៃបោះឆ្នោត!



បោះឆ្នោតដោយសុវត្ថិភាពនៅរដ្ឋ  
CALIFORNIA



**ដកយកមគ្គុទ្ទេសក៍  
យោងនេះចេញ  
ហើយដាក់វា តាមខ្លួន  
អ្នកទៅកាន់កន្លែង បោះឆ្នោត!**

មគ្គុទ្ទេសក៍ យោងតាមខ្លួននេះ  
មាន សេចក្តីសង្ខេប និង ព័ត៌មាន  
ទំនាក់ទំនងសម្រាប់សំណើរដ្ឋនីមួយៗ  
ដែលនឹងលេចឡើងនៅលើ សន្លឹកឆ្នោត  
ថ្ងៃទី 3 ខែវិច្ឆិកា ឆ្នាំ 2020។



### សេចក្តី ជូន ដំណឹង ពិសេស

- មណ្ឌលបោះឆ្នោតបើកទ្វារពីម៉ោង 7:00 ព្រឹករហូតដល់ម៉ោង 8:00 យប់នៅថ្ងៃបោះឆ្នោត!
- ការណែនាំអំពីរបៀបបោះឆ្នោតអាចស្នើសុំពីបុគ្គលិក ស្ថានីយ៍បោះឆ្នោតឬមាននៅក្នុងឯកសារព័ត៌មានអ្នកបោះឆ្នោតខោនធីរបស់អ្នក ។
- អ្នកបោះឆ្នោតថ្មីអាចនឹងត្រូវស្នើឱ្យផ្តល់ព័ត៌មាន ឬឯកសារផ្សេងទៀតស្របទៅតាមច្បាប់សហព័ន្ធ។ អ្នកមាន សិទ្ធិបោះសន្លឹកឆ្នោត បណ្តោះអាសន្ន ទោះបីអ្នកមិនបានផ្តល់ឯកសារក៏ដោយ ។
- មានតែអ្នកបោះឆ្នោតដែលមានលក្ខណៈសមបត្តិគ្រប់គ្រាន់ប៉ុណ្ណោះដែលអាចបោះឆ្នោតបាន ។
- ការប៉ះពាល់ទៅដល់ឧបករណ៍បោះឆ្នោតគឺជាទង្វើខុសច្បាប់ ។

# មគ្គុទ្ទេសក៍យោងរហ័ស

សំណើ 14 អនុញ្ញាតឲ្យបណ្តុំបណ្តាលយកទៅបន្តការស្រាវជ្រាវអំពីកោសិកាដើម ។ បញ្ញត្តិដូចម្តេច ៖

សេចក្តីសង្ខេប ដាក់នៅលើសន្លឹកឆ្នោតដោយហត្ថលេខាទាមទារ

អនុញ្ញាតឲ្យមានមូលបត្រកាតព្វកិច្ចដូចទៅ ចំនួន \$5.5 ពាន់លាន សម្រាប់៖ ការស្រាវជ្រាវអំពីកោសិកាដើម និងការស្រាវជ្រាវវេជ្ជសាស្ត្រដទៃទៀត រាប់បញ្ចូលទាំងការបណ្តុះបណ្តាល ការកសាងមន្ទីរស្រាវជ្រាវ និងការចំណាយខាងវេជ្ជបាលដែលពាក់ព័ន្ធ ។ រក្សាទុកថវិកាចំនួន \$1.5 ពាន់លានសម្រាប់ជម្ងឺខួរក្បាល។ បម្រុងថវិកាមូលនិធិទូទៅសម្រាប់សងសេវាកម្មបណ្តុំបណ្តាលប្រាក់កម្ចី ។ ពង្រីកកម្មវិធីនានា។ ផលប៉ះពាល់សារពើពន្ធ៖ ការចំណាយរបស់រដ្ឋបានកើនឡើងដើម្បីទូទាត់បណ្តុំបណ្តាលនានាដែលបានប៉ាន់ស្មានមានប្រហែល \$260 លានក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង 30 ឆ្នាំខាងមុខ ។

តើសំឡេងឆ្នោតអ្នកមានន័យយ៉ាងណា

**គាំទ្រ** ការបោះឆ្នោតគាំទ្រលើ វិធានការនេះ មានន័យថា ៖ រដ្ឋអាចលក់បណ្តុំកម្ចី \$5.5 ពាន់លាន នៅក្នុង កាតព្វកិច្ចទូទៅ ជាបឋមសម្រាប់ការស្រាវជ្រាវលើកោសិកាដើម និងការអភិវឌ្ឍការព្យាបាលវេជ្ជសាស្ត្រថ្មីនៅក្នុង រដ្ឋ California។

**បដិ** សេចក្តីបដិសេធការបោះឆ្នោតជំទាស់ នឹង វិធានការនេះ មានន័យថា ៖ រដ្ឋអាចលក់បណ្តុំកាតព្វកិច្ចទូទៅ \$5.5 ពាន់លានដុល្លារ ជាបឋមសម្រាប់ការ ស្រាវជ្រាវលើកោសិកាដើម និងការអភិវឌ្ឍការព្យាបាលវេជ្ជសាស្ត្រថ្មី នៅក្នុងរដ្ឋ California ទេ។

សេចក្តីសំអាង

**ខាងគាំ** ទ្រ សំណើ 14 ផ្តល់មូលនិធិសម្រាប់ ការអភិវឌ្ឍបន្ថែមលើការព្យាបាលនិងថ្នាំសម្រាប់ ជំងឺរ៉ាំរ៉ៃកំហែងដល់អាយុជីវិតដូចជាជំងឺ មហារីកជំងឺបាត់បង់ការចងចាំជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺជាតិគីសួន ជំងឺ តម្រងនោម។ បន្តនូវបកគំហើញវេជ្ជសាស្ត្រចំនួន 2,900 បង្កើនការចូលប្រើប្រាស់និងលទ្ធភាពទទួលបានសម្រាប់អ្នកជំងឺជំងឺស្រព្វកិច្ច រដ្ឋ California ធានាភាពទទួលខុសត្រូវដែលម៉ឺងម៉ាត់។ វេជ្ជបណ្ឌិតអ្នកវិទ្យាសាស្ត្រព្រះរង្វាន់ណូបែល អង្គការតស៊ូមតិលានមុខសម្រាប់អ្នកជំងឺ ជាង 70 អង្គការជំរុញ ឲ្យបោះឆ្នោតគាំទ្រលើសំណើ 14។

**ខាងបដិ** ដិសេធ ជំទាស់លើសំណើប្រ.មតិ 14។ នឹង សន្យាទឹកប្រាក់ \$7.8 ពាន់លាន ដែលយើងមិនអាចមានលទ្ធភាពក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ច និងថវិកានេះ។ ផ្តល់ថវិកាដល់ភ្នាក់ងាររដ្ឋដែលមានបញ្ហាប្រឈមផ្នែកគ្រប់គ្រង និងលទ្ធផលមិនល្អក្រោយពីបានចំណាយប្រាក់ \$3 ពាន់លានរួចហើយនោះ។ ការដោះស្រាយបណ្តាលនៅក្នុងសំណើប្រ.មតិ 14 អាចបង្កើនសម្ពាធសម្រាប់ពន្ធកាន់តែខ្ពស់ ឬ ការបញ្ឈប់ការងារចំពោះគិលានុប្បដ្ឋាក អ្នកសង្គ្រោះបឋម និងបុគ្គលិកសាធារណៈផ្សេងទៀត។

សម្រាប់ព័ត៌មានបន្ថែម

**សម្រាប់** ការគាំទ្រលើសំណើ 14: ពលរដ្ឋ California សម្រាប់ ការស្រាវជ្រាវកោសិកាដើម និងការព្យាបាលនិងថ្នាំព្យាបាល P.O. Box 20368 Stanford, CA 94309 (888) 307-3550 YESon14@CAforCures.com www.YESon14.com

**ប្រឆាំង** John Seiler P.O. Box 25683 Santa Ana, CA 92799 (714) 376-0109 writejohnseiler@gmail.com

សំណើ 15 បង្កើនប្រភពមូលនិធិសម្រាប់សាលារៀនរបស់រដ្ឋ មហាវិទ្យាល័យសហគមន៍ និងសេវាកម្មរដ្ឋាភិបាលមូលដ្ឋាន ដោយផ្លាស់ប្តូរការវាយតម្លៃពន្ធរបស់ទ្រព្យសម្បត្តិពាណិជ្ជកម្ម និងឧស្សាហកម្ម ។ ការផ្តើមប្រជាសិទ្ធិវិសោធនកម្មរដ្ឋធម្មនុញ្ញ ។

សេចក្តីសង្ខេប ដាក់នៅលើសន្លឹកឆ្នោតដោយហត្ថលេខាទាមទារ

យកពន្ធលើទ្រព្យសម្បត្តិដោយផ្អែកលើតម្លៃទីផ្សារបច្ចុប្បន្ន ជាជាងតម្លៃទិញ ។ ផលប៉ះពាល់សារពើពន្ធ ៖ ដំឡើងពន្ធទ្រព្យសម្បត្តិលើអចលនទ្រព្យពាណិជ្ជកម្មទាំងឡាយណាដែលមានតម្លៃលើសពី \$3 លាន ដោយផ្តល់ឲ្យរដ្ឋាភិបាលមូលដ្ឋាននិងសាលារៀនមូលនិធិថ្មី ដែលមានទឹកប្រាក់ពី \$6.5 ពាន់លាន ទៅ \$11.5 ពាន់លាន ។

តើសំឡេងឆ្នោតអ្នកមានន័យយ៉ាងណា

**គាំទ្រ** ការបោះឆ្នោតគាំទ្រលើ វិធានការនេះមានន័យថា ៖ ពន្ធទ្រព្យសម្បត្តិ លើទ្រព្យសម្បត្តិពាណិជ្ជកម្ម ភាគច្រើនដែលមានតម្លៃលើសពី \$3 លាននឹងកើនឡើង ដើម្បីផ្តល់មូលនិធិថ្មីទៅដល់រដ្ឋាភិបាល និងសាលារៀនក្នុងមូលដ្ឋាន។

**បដិ** សេចក្តីបដិសេធការបោះឆ្នោតជំទាស់នឹង វិធានការនេះ មានន័យថា ៖ ពន្ធទ្រព្យសម្បត្តិលើទ្រព្យសម្បត្តិ ពាណិជ្ជកម្មនិងបន្តនៅដដែល។ រដ្ឋាភិបាលនិងសាលារៀន ក្នុងមូលដ្ឋាន នឹងមិនទទួលបានការផ្តល់ថវិកាថ្មីទេ។

សេចក្តីសំអាង

**ខាងគាំ** ទ្រ សំណើប្រ.មតិ 15 គឺជាការបង្កើនពន្ធទ្រព្យសម្បត្តិ ដែលមិនប្រយោជន៍ដល់សារដីរកម្ម របស់អភិជនកាត់ពន្ធសម្រាប់អាជីវកម្មខ្នាតតូច ការពារម្ចាស់ផ្ទះ និង អ្នកជួលតម្រូវឲ្យមានតម្លាភាពពេញលេញ និង ទារយកមកវិញនូវទឹកប្រាក់រាប់ពាន់លានដុល្លារសម្រាប់សាលារៀននិងសហគមន៍ក្នុងមូលដ្ឋាន។ គាំទ្រដោយគិលានុប្បដ្ឋាក គ្រូបង្រៀនម្ចាស់អាជីវកម្មខ្នាតតូចអ្នកតស៊ូមតិលំនៅដ្ឋានតម្លៃសមរម្យនិង អង្គការសហគមន៍។

**ខាងបដិ** ដិសេធ សំណើប្រ.មតិ 15 គឺជាការបង្កើន ពន្ធទ្រព្យសម្បត្តិ \$12.5 ពាន់លាន ដែលបង្កើនការចំណាយលើការរស់នៅរបស់យើង និងធ្វើឲ្យយើងដែល យើងទិញដូចជាអាហារប្រេងទឹកភ្លើងការថែទាំកូនពេលថ្ងៃ និងការថែទាំសុខភាពកាន់តែថ្លៃឡើង។ សំណើប្រ.មតិ 15 លុបចោលនូវការការពារអ្នកបង់ពន្ធ នៅក្នុងសំណើ 13។ បដិសេធសំណើ 15!

សម្រាប់ព័ត៌មានបន្ថែម

**សម្រាប់** Tracy Zeluff សាលារៀន និង សហគមន៍ជាចម្បង— គាំទ្រលើសំណើប្រ.មតិ 15 731 South Spring St. Los Angeles, CA 90014 (213) 935-8009 info@schoolsandcommunitiesfirst.org yes15.org

**ប្រឆាំង** ការជំទាស់លើសំណើ 15—បញ្ឈប់ការយកពន្ធទ្រព្យសម្បត្តិ កាន់តែខ្ពស់ និងរក្សា សំណើ 13 (916) 538-0376 info@NOonProp15.org www.NOonProp15.org

# មគ្គុទ្ទេសក៍យោងរហ័ស

សំណើ  
**16**

អនុញ្ញាតឲ្យមានចម្រុះភាព ជាកត្តាមួយក្នុងការសម្រេចចិត្តលើការងាររដ្ឋការអប់រំ និងការសម្រេចចិត្តធ្វើការសម្រេចចិត្តធ្វើកិច្ចសន្យា ។ វិសោធនកម្មការផ្តល់រដ្ឋធម្មនុញ្ញនីតិបញ្ញត្តិ ។

សំណើ  
**17**

ស្តារសិទ្ធិដើម្បីបោះឆ្នោត បន្ទាប់ពីរដ្ឋមតិការជាប់ពន្ធនាគារ ។ វិសោធនកម្មរដ្ឋធម្មនុញ្ញនីតិបញ្ញត្តិ ។

សេចក្តីសង្ខេប

ដាក់លើសន្លឹកឆ្នោតដោយអង្គនីតិបញ្ញត្តិ

អនុញ្ញាតឲ្យគោលនយោបាយសម្រេចចិត្តរបស់រដ្ឋាភិបាលធ្វើការពិចារណាអំពីពូជសាសន៍ ភេទ ពណ៌សម្បុរ ជាតិពន្ធុ ឬដើមកំណើត ដើម្បីដោះស្រាយបញ្ហាចម្រុះភាព ដោយលុបចោលនូវបទបញ្ញត្តិធម្មនុញ្ញណាដែលមានហាមឃាត់គោលនយោបាយបែបនេះ។ ផលប៉ះពាល់សារពើពន្ធនេះមិនមានផលប៉ះពាល់សារពើពន្ធដោយផ្ទាល់លើអង្គការរដ្ឋ និងមូលដ្ឋាន។ ផលប៉ះពាល់សារពើពន្ធអាស្រ័យលើការសម្រេចចិត្តនៅថ្ងៃអនាគតរបស់អង្គការរដ្ឋ និងមូលដ្ឋាន ហើយផលប៉ះពាល់សារពើពន្ធទាំងនេះ មានភាពមិនច្បាស់លាស់ខ្លាំង ។

តើសំឡេងឆ្នោតអ្នកមានន័យយ៉ាងណា

## គាំទ្រ

ការបោះឆ្នោតគាំទ្រលើវិធានការនេះមានន័យថា៖  
អង្គការរដ្ឋ និងក្នុងមូលដ្ឋានអាចពិចារណាលើ ពូជសាសន៍ ភេទ ពណ៌សម្បុរ ជាតិពន្ធុ និងដើមកំណើត ក្នុងវិស័យអប់រំសាធារណៈ ការងាររដ្ឋការចុះកិច្ចសន្យាជាមួយរដ្ឋ តាមលទ្ធភាពដែលអនុញ្ញាតក្រោមច្បាប់សហព័ន្ធ និងច្បាប់រដ្ឋ។

## បដិសេធ

សេចក្តីសង្ខេប ការបោះឆ្នោតជំទាស់ និងវិធានការនេះមានន័យថា៖  
ការហាមឃាត់ ពេលបច្ចុប្បន្ន លើការពិចារណាអំពីពូជសាសន៍ ភេទ ពណ៌សម្បុរជាតិពន្ធុ និងដើមកំណើតក្នុងវិស័យ អប់រំសាធារណៈ ការងាររដ្ឋការចុះកិច្ចសន្យាជាមួយរដ្ឋនឹងនៅជាធរមាន។

សេចក្តីសំអាង

## ខាងគាំ

ទ្រឹស្តីប្រ.មតិ 16 ពង្រីកឱកាសស្មើគ្នាដល់ពលរដ្ឋ California ទាំងអស់ ដែលបង្កើនលទ្ធភាពទទួលបានប្រាក់ឈ្នួលត្រឹមត្រូវ ការងារល្អ និងសាលារៀនមានគុណភាព សម្រាប់មនុស្សគ្រប់គ្នា។ សំណើ.ប្រ.មតិ 16 ប្រយុទ្ធប្រឆាំងនឹងការរើសអើងផ្នែកប្រាក់ឈ្នួល និងការរើសអើងពូជសាសន៍ជាប្រព័ន្ធ ដែលបើកឱកាសសម្រាប់ស្ត្រីនិងមនុស្សគ្រប់ពណ៌សម្បុរ។ ត្រូវបានគាំទ្រដោយសម្ព័ន្ធនៃអ្នកបោះឆ្នោតជាស្ត្រីនៃរដ្ឋ California, សហព័ន្ធ គ្រូបង្រៀនរដ្ឋ California, សមាគមជំនួញជនជាតិភាគតិច និងអ្នកដឹកនាំខុសសិក្សារដ្ឋ។  
VoteYesOnProp16.org

## ខាងបដិសេធ

ដីសេធ អ្នកនយោបាយចង់ រឹបអូសយករដ្ឋធម្មនុញ្ញ របស់យើង ដែលហាមឃាត់ការរើសអើង និងការប្រព្រឹត្តិ ដែលលម្អៀងដោយសារពូជសាសន៍ ភេទ ពណ៌សម្បុរ ជាតិពន្ធុ ឬ ដើមកំណើត។ ពួកគេចង់ធ្វើតាមអ្វីដែលពួកគេចូលចិត្ត។ ប្រសិនបើមាន អ្វីមួយដែលគួរតែជាមូលដ្ឋានគ្រឹះនៅក្នុងសង្គមរបស់យើងនោះ វាគឺជាការដែលរដ្ឋគួរតែប្រព្រឹត្តិពោះពលរដ្ឋនៅ California ទាំងអស់ស្មើគ្នា។ បោះឆ្នោតជំទាស់។

សម្រាប់ព័ត៌មានបន្ថែម

## សម្រាប់

គាំទ្រលើសំណើ 16 ឱកាសសម្រាប់សម្ព័ន្ធភាពទាំងអស់  
1901 Harrison Street, Suite 1550  
Oakland, CA 94612  
(323) 347-1789  
info@voteyesonprop16.org  
VoteYesOnProp16.org

## ប្រឆាំង

Ward Connerly, ប្រធាន  
Gail Heriot និង Manuel Klausner, សហប្រធាន  
Californians for Equal Rights  
បដិសេធលើសំណើ 16  
P.O. Box 26935  
San Diego, CA 92196  
info@californiansforequalrights.org  
https://californiansforequalrights.org/

សេចក្តីសង្ខេប

ដាក់លើសន្លឹកឆ្នោតដោយអង្គនីតិបញ្ញត្តិ

ស្តារសិទ្ធិបោះឆ្នោតដល់បុគ្គលទាំងឡាយណា ដែលបានដកសិទ្ធិ ពេលពួកគេកំពុងជាប់ពន្ធនាគារនៅពេលពួកគេបញ្ចប់ការជាប់ពន្ធនាគារភ្លាម ។ ផលប៉ះពាល់សារពើពន្ធនេះ បង្កើនការចំណាយប្រចាំឆ្នាំរបស់ខោនធី ទំនងជាមានចំនួនរាប់សែនដុល្លារទាំងរដ្ឋ សម្រាប់ការចុះឈ្មោះអ្នកបោះឆ្នោត និងសម្ភារបោះឆ្នោត ។ បង្កើនការចំណាយរបស់រដ្ឋក្នុងមួយលើក ទំនងជាមានចំនួនរាប់សែនដុល្លារដើម្បីធ្វើបច្ចុប្បន្នភាពកាត និងប្រព័ន្ធចុះឈ្មោះអ្នកបោះឆ្នោត ។

តើសំឡេងឆ្នោតអ្នកមានន័យយ៉ាងណា

## គាំទ្រ

ការបោះឆ្នោតគាំទ្រលើវិធានការនេះ មានន័យថា៖ អ្នកដែលទទួលបានការ ដោះលែងមានលក្ខខណ្ឌរដ្ឋ ដែលជាពលរដ្ឋ អាមេរិក អ្នករស់នៅក្នុងរដ្ឋ California និងមានអាយុយ៉ាងហោចណាស់ 18 ឆ្នាំនឹងអាច បោះឆ្នោតបានប្រសិនបើពួកគេចុះឈ្មោះបោះឆ្នោត។

## បដិសេធ

សេចក្តីសង្ខេប ការបោះឆ្នោតជំទាស់នឹងវិធានការនេះ មានន័យថា៖ អ្នកដែលទទួលបានការដោះលែងមានលក្ខខណ្ឌរដ្ឋនឹងបន្តអាចបោះឆ្នោតបាន នៅក្នុង រដ្ឋ California ។

សេចក្តីសំអាង

## ខាងគាំ

ទ្រឹស្តីប្រ.មតិ 17 ស្តារសិទ្ធិរបស់ប្រជាពលរដ្ឋដើម្បីបោះឆ្នោត បន្ទាប់ពីពួកគេបានបញ្ចប់ការ ជាប់ពន្ធនាគាររួច ដែលសម្របរដ្ឋ California ជាមួយនឹងរដ្ឋផ្សេងៗទៀតដែរ។ របាយការណ៍ពី គណៈកម្មការការដោះលែងមានលក្ខខណ្ឌ ថ្មីៗនេះបានរកឃើញថាពលរដ្ឋ ដែលបានបញ្ចប់ការជាប់ពន្ធនាគារនិង ដែលត្រូវបានស្តារសិទ្ធិបោះឆ្នោតឡើងវិញ គឺទំនងជានឹងមិនប្រព្រឹត្តបទល្មើសទៀតទេ នៅពេលអនាគត។  
គាំទ្រ លើសំណើប្រ.មតិ 17 ។

## ខាងបដិសេធ

ដីសេធ បោះឆ្នោតជំទាស់លើ សំណើប្រជាមតិ 17 ព្រោះថា៖  
• ធ្វើវិសោធនកម្មលើធម្មនុញ្ញរបស់រដ្ឋ California ក្នុងការផ្តល់ដល់ឧក្រិដ្ឋជនហិង្សា នូវសិទ្ធិបោះឆ្នោត មុនពេលការបញ្ចប់ការជាប់ពន្ធនាគាររបស់ពួកគេ រួមទាំងការដោះលែងមានលក្ខខណ្ឌ។  
• អនុញ្ញាតឲ្យឧក្រិដ្ឋជន ដែលជាប់ពន្ធនាគារពីបទឃាតកម្ម វិលោកសេពសន្ថវៈ និងការបៀតបៀនកុមារអាចរបស់ពួកគេដល់សង្គម។  
• បដិសេធភាពយុត្តិធម៌ចំពោះជនរងគ្រោះដោយសារឧក្រិដ្ឋកម្ម។

សម្រាប់ព័ត៌មានបន្ថែម

## សម្រាប់

Dana Williamson  
ផ្តល់សេរីភាពដល់សន្លឹកឆ្នោតគាំទ្រលើសំណើប្រ.មតិ 17  
1787 Tribute Road, Suite K  
Sacramento, CA 95815  
(916) 382-4686  
YesonProp17@gmail.com  
Yeson17.vote

## ប្រឆាំង

Ruth Weiss  
Election Integrity Project  
California  
27943 Seco Canyon Rd. #521  
Santa Clarita, CA 91350  
ruthweiss@eip-ca.com  
www.eip-ca.com

# មគ្គុទ្ទេសក៍យោងឆាប់រហ័ស

សំណើ  
**18**

ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ CALIFORNIA ដើម្បីអនុញ្ញាតឲ្យអ្នកដែលមានអាយុ 17 ឆ្នាំ ចូលរួមក្នុងការបោះឆ្នោតបឋម និងពិសេស ប្រសិនបើពួកគេមានអាយុគ្រប់ 18 ឆ្នាំ នៅពេល ការបោះឆ្នោតសកលទូទៅលើកក្រោយ ហើយ បើមិនដូច្នោះទេ បន្ទាប់ពីពេលដែលពួកគេមានសិទ្ធិបោះឆ្នោត ។ វិសោធនកម្មរដ្ឋធម្មនុញ្ញនីតិបញ្ញត្តិ ។

សេចក្តីសង្ខេប

ដាក់លើសន្លឹកឆ្នោតដោយអង្គនីតិបញ្ញត្តិ

ផលប៉ះពាល់សារពើពន្ធ៖ បង្កើនការចំណាយសម្រាប់ខោនធីនានា ទំនងជាចន្លោះរាប់រយពាន់ដុល្លារ និង \$1 លានដុល្លារ រៀងរាល់ពីរឆ្នាំម្តង ។ បង្កើតការចំណាយរបស់រដ្ឋក្នុងមួយលើក មានចំនួនរាប់សែនដុល្លារ ។

តើសំឡេងឆ្នោតអ្នកមានន័យយ៉ាងណា

**គាំទ្រ** ការបោះឆ្នោត គាំទ្រ លើ វិធានការនេះ មានន័យថា៖ អ្នកមានអាយុ 17 ឆ្នាំ ដែលមាន លក្ខណៈសម្បត្តិ ដែលនឹងមានអាយុ 18 ឆ្នាំនៅពេលបោះឆ្នោត សាកលបន្ទាប់អាចបោះឆ្នោតបាននៅក្នុងការបោះឆ្នោតបឋម និង នៅក្នុងការ បោះឆ្នោតពិសេសណាមួយមុនពេលបោះឆ្នោត សាកល។

**បដិសេធ** ការបោះឆ្នោត ជំទាស់ នឹង វិធានការនេះ មានន័យថា៖ គ្មាននរណា ដែលមាន អាយុក្រោម 18 ឆ្នាំ អាច ចូលរួមក្នុងការ បោះឆ្នោត ណាមួយបានទេ។

សេចក្តីសំអាង

**ខាងគាំ** ទ្រសំណើប្រ.មតិ 18 នឹងអនុញ្ញាតឲ្យអ្នកបោះឆ្នោត នៅលើកដំបូងអាចចូលរួមក្នុង រដ្ឋបោះឆ្នោតពេញលេញឲ្យតែពួកគេមាន អាយុ 18 ឆ្នាំនៅថ្ងៃបោះឆ្នោតសាកល។ វិធានការនេះគឺចាំបាច់ សម្រាប់ការជំរុញ ការចូលរួមរបស់យុវជនទៅក្នុង ការបោះឆ្នោតរបស់យើងនិងបង្កើត ការចូលរួមពេញមួយជីវិតកាន់តែច្រើន នៅក្នុងដំណើរការសំខាន់បំផុតនៃ លទ្ធិប្រជាធិបតេយ្យ។

**ខាងបដិសេធ** វិទ្យាសាស្ត្រ និង ភាព ស្ថិតស្ថេរ ផ្ទៃ កច្បាប់តម្រូវឲ្យមានការបោះឆ្នោតប្រឆាំង នឹងសំណើប្រ.មតិ 18 ។ ច្បាប់ហាមប្រាម យុវជនពីការដកហូត ធីតក្រឡើងស្រវឹង និងសូម្បីតែការរាលពណ៌ស្បែកព្រោះ ការស្រាវស្រាវបានបង្ហាញថា ផ្នែកភក្តីនិង សុភវិនិច្ឆ័យនៃខួរក្បាលរបស់ពួកគេ មិនទាន់ អភិវឌ្ឍបានពេញលេញទេ។ សមត្ថភាពទាំង នេះគឺសំខាន់បំផុតចំពោះការបោះឆ្នោត ប្រកបដោយការទទួលខុសត្រូវ។ យើងមិន ត្រូវបន្ថយអាយុបោះឆ្នោតទេ។

សម្រាប់ព័ត៌មានបន្ថែម

**សម្រាប់**

សមាជិករដ្ឋសភា Kevin Mullin  
info@caprop18.com  
CAprop18.com

**ប្រឆាំង**

Ruth Weiss  
Election Integrity Project  
California  
27943 Seco Canyon Rd. #521  
Santa Clarita, CA 91350  
(661) 313-5251  
info@eip-ca.com  
www.eip-ca.com

សំណើ  
**19**

ការផ្លាស់ប្តូរច្បាប់បង់ពន្ធគ្រប់សម្បត្តិមួយចំនួន ។ វិសោធនកម្មនៃច្បាប់រដ្ឋធម្មនុញ្ញ ។

សេចក្តីសង្ខេប

ដាក់លើសន្លឹកឆ្នោតដោយអង្គនីតិបញ្ញត្តិ

អនុញ្ញាតឲ្យម្ចាស់ផ្ទះដែលមានអាយុលើស 55 ឆ្នាំ ពិការធ្ងន់ធ្ងរ ឬផ្ទះរបស់ពួកគេត្រូវបានបំផ្លាញដោយភ្លើងឆេះព្រៃ ឬគ្រោះមហន្តរាយ ធ្វើការផ្ទេរតម្លៃមូលដ្ឋានពន្ធគ្រប់សម្បត្តិលំនៅដ្ឋាន បឋម ទៅលំនៅដ្ឋានជំនួស ។ ផ្លាស់ប្តូរពន្ធសម្រាប់ការផ្ទេរអចលនទ្រព្យរវាងសមាជិកគ្រួសារ ។ បង្កើតមូលនិធិសេវាកម្មការពារគ្រោះអគ្គិភ័យ ។ ផលប៉ះពាល់សារពើពន្ធ ៖ រដ្ឋាភិបាលមូល ដ្ឋានអាចចំណេញរាប់សិបលានដុល្លារលើចំណូលពន្ធគ្រប់សម្បត្តិក្នុងមួយឆ្នាំ អាចកើនឡើងតាមពេលវេលា រហូតដល់ទៅពីររយលានដុល្លារក្នុងមួយឆ្នាំ ។ សាលារៀន អាចចំណេញពន្ធគ្រប់សម្បត្តិស្រដៀងគ្នានេះ ។

តើសំឡេងឆ្នោតអ្នកមានន័យយ៉ាងណា

**គាំទ្រ** ការបោះឆ្នោត គាំទ្រ លើ វិធានការនេះ មានន័យថា៖ ម្ចាស់ផ្ទះទាំងអស់ ដែលមានអាយុ លើស 55 ឆ្នាំ (ឬ ដែល បំពេញ បានតាមលក្ខខណ្ឌផ្សេងទៀត) នឹងមានលក្ខណៈសម្បត្តិ សម្រាប់ការសន្សំប្រាក់ ពន្ធអចលនទ្រព្យ នៅពេលពួកគេផ្លាស់ទីលំនៅ។ មានតែទ្រព្យសម្បត្តិកែរមតក ដែលត្រូវបាន ប្រើជាទីលំនៅបឋម ឬ កសិដ្ឋានតែប៉ុណ្ណោះ ដែលនឹងមានលក្ខណៈសម្បត្តិសម្រាប់ ការសន្សំប្រាក់ពន្ធអចលនទ្រព្យ។

**បដិសេធ** ការបោះឆ្នោត ជំទាស់ នឹង វិធានការនេះ មានន័យថា៖ ម្ចាស់ផ្ទះទាំងខ្លះ ដែលមានអាយុ លើស 55 ឆ្នាំ (ឬ ដែលបំពេញបានតាមលក្ខខណ្ឌផ្សេង ទៀត) នឹងបន្តមានសិទ្ធិ សម្រាប់ការសន្សំប្រាក់ ពន្ធអចលនទ្រព្យ នៅពេលពួកគេផ្លាស់ ទីលំនៅ។ ទ្រព្យសម្បត្តិដែលជាគោរមតកទាំងអ ស់នឹងបន្តមានលក្ខណៈសម្បត្តិ សម្រាប់ ការសន្សំប្រាក់ពន្ធអចលនទ្រព្យ។

សេចក្តីសំអាង

**ខាងគាំ** ទ្រសំណើប្រ.មតិ 19 កំណត់ព្រំដែនពន្ធលើ មនុស្សចាស់ជរាម្ចាស់ផ្ទះ ដែលជាជនពិការធ្ងន់ធ្ងរនិងជនរងគ្រោះដោយ ភ្លើងឆេះព្រៃ។ បិទប្រហោងពន្ធមិនត្រឹមត្រូវ ដែលប្រើប្រាស់ ដោយ អ្នកវិនិយោគធុរកិច្ចក្រៅរដ្ឋ និងការពារប្រាក់សន្សំក្នុងសំណើប្រ.មតិ 13 ។ ចូលរួមជាមួយនឹងអ្នកតស៊ូមតិ សម្រាប់ សិទ្ធិជនពិការ មនុស្សចាស់និងលំនៅដ្ឋាន អ្នកពន្ធតំអគ្គិភ័យ អ្នកសង្គ្រោះបឋម អ្នក ជំនួញនិងពលករអ្នកប្រជាធិបតេយ្យ និង សាធារណរដ្ឋ។ ទទួលបានព័ត៌មានបន្ថែម នៅ YESon19.vote ។

**ខាងបដិសេធ** ដីសេធ សំណើប្រ.មតិ 19 គឺ ជាការ កើនឡើង ប្រាក់ ពន្ធរាប់ពាន់លានដុល្លារទៅលើគ្រួសារ។ វាដកយកចេញ នូវឧបករណ៍ដ៏ល្អបំផុតមួយ ដែល ឪពុកម្តាយមានសម្រាប់ជួយកូន។ របស់ពួកគេ ដែល ជាសិទ្ធិចែងនៅក្នុងរដ្ឋធម្មនុញ្ញ California តាំងពីឆ្នាំ 1986 ដើម្បីបន្សល់ទុក ផ្ទះ និងទ្រព្យ សម្បត្តិផ្សេងទៀតរបស់ពួកគេ ដោយមិនមានការ កើនឡើងពន្ធអចលនទ្រព្យ។ បោះឆ្នោតជំទាស់លើ សំណើ 19 ។

សម្រាប់ព័ត៌មានបន្ថែម

**សម្រាប់**

គាំទ្រ លើ សំណើ 19  
(916) 492-5210  
info@Yeson19.vote  
www.Yeson19.vote.

**ប្រឆាំង**

សមាគម អ្នកបង់ពន្ធ Howard Jarvis  
921 11th St #1201  
Sacramento, CA 95814  
(916) 444-9950  
(213) 384-9656  
info@hjta.org  
www.HJTA.org

# មគ្គុទ្ទេសក៍យោងឆាប់រហ័ស

សំណើ  
**20**

ដាក់កម្រិតការដោះលែងដោយមានលក្ខខណ្ឌសម្រាប់បទល្មើសមួយចំនួន ដោយបច្ចុប្បន្ន បានចាត់ទុកថាជាជនល្មើសច្បាប់ដែលមិនប្រើហិង្សា។ អនុញ្ញាតឲ្យមានការកាត់ទោសបទ ក្រិដ្ឋសម្រាប់បទល្មើសមួយចំនួន ដែលបច្ចុប្បន្នត្រូវបានគេចាត់ទុកថាជា បទល្មើសដ៏ធ្ងន់ ។ បញ្ញត្តិផ្តុំផ្សំថ្មី៖

សេចក្តីសង្ខេប *ដាក់នៅលើសន្លឹកឆ្នោតដោយហត្ថលេខាទាមទារ*

កំណត់សិទ្ធិទទួលបានកម្មវិធីដោះលែងដោយមានលក្ខខណ្ឌ ដែលបានបង្កើនឡើងសម្រាប់ ជនល្មើសដែលមិនប្រើហិង្សា ដែលបានបំពេញរយៈពេលជាប់ទោសដំបូងរបស់ពួកគេ ដោយលុបបំបាត់នូវសិទ្ធិទទួលបាន សម្រាប់បទល្មើសមួយចំនួន ។ ផលប៉ះពាល់សារពើពន្ធ៖ បង្កើនការចំណាយលើមន្ទីរកែប្រែរដ្ឋ និងមូលដ្ឋាន និងការអនុវត្ត ច្បាប់ ដែលទំនងជាមានរាប់សិបលានដុល្លារក្នុងមួយឆ្នាំ អាស្រ័យលើការប្រតិបត្តិ។

តើសំឡេងឆ្នោតអ្នកមានន័យយ៉ាងណា

## គាំទ្រ

ការបោះឆ្នោត គាំទ្រ លើ វិធានការនេះ មានន័យថា៖ អ្នក ដែល ប្រព្រឹត្ត បទល្មើស ចោរកម្ម មួយចំនួន (ដូចជា ការ លួចទំនិញតាម ហាង ច្រើន ដង) អាច ទទួល បាន ការ ពិន័យ បន្ថែម (ដូចជា ការ ជាប់ ពន្ធនាគារ កាន់តែយូរ)។ កត្តាបន្ថែម នឹង ត្រូវបាន ពិចារណា សម្រាប់ ដំណើរការ របស់ រដ្ឋ ក្នុង ការ ដោះលែង អ្នកទោស មួយ ចំនួន ពីពន្ធនាគារ មុន កំណត់។ ការ អនុវត្ត ច្បាប់ នឹងត្រូវបាន តម្រូវ ដើម្បី ប្រមូល សំណាក DNA ពី មនុស្ស ពេញ វ័យ ដែល ជាប់ ទោស ពី បទល្មើស មួយ ចំនួន។

## បដិ

សេចក្តី ការបោះឆ្នោត បដិសេធនឹង វិធានការនេះ មានន័យថា៖ ការដាក់ទោស មនុស្ស ដែល ប្រព្រឹត្ត បទល្មើស ចោរកម្មមួយចំនួន នឹង មិន ត្រូវ បាន បង្កើន ទេ។ នឹង មិន មាន ការផ្លាស់ប្តូរ លើ ដំណើរការរបស់ រដ្ឋ សម្រាប់ ការ ដោះលែង អ្នកទោស មួយ ចំនួន ពីពន្ធនាគារ មុន កំណត់ទេ។ ការ អនុវត្ត ច្បាប់ នឹង បន្តតម្រូវឲ្យ ប្រមូល សំណាក DNA ពី មនុស្ស ពេញវ័យ តែ ក្នុង ករណី ដែល ពួកគេ ត្រូវ បាន ឃាត់ខ្លួន ចំពោះ បទ ព្រហ្មទណ្ឌ ឬ ដែល តម្រូវ ឲ្យ ចុះ ឈ្មោះ ក្នុងនាមជាជន ល្មើស ផ្លូវភេទ ឬ បង្ក អគ្គិភ័យ។

សេចក្តីសំអាង

## ខាងគាំ

ទ្រសំណើប្រ.មតិ 20 បិទចន្លោះប្រហោង ដែល ឥឡូវនេះអនុញ្ញាតឲ្យទណ្ឌិតបំពានផ្លូវភេទកុមារ ជនល្មើសផ្លូវភេទ និង ទណ្ឌិត នៃឧក្រិដ្ឋកម្ម ហិង្សាផ្សេងទៀតត្រូវបាន ដោះលែងពីពន្ធនាគារមុនកំណត់។ សំណើ ប្រ.មតិ 20 ក៏ពង្រីកការប្រមូល DNA ដើម្បី ជួយដោះស្រាយបទល្មើស រំលោភ សេពសន្ថវៈ ឃាតកម្មនិងបទល្មើសធ្ងន់ធ្ងរ ផ្សេងទៀត និងពង្រឹងការដាក់ទោសប្រឆាំង នឹង ចោរដែលទម្លាប់លួចច្រើនដង។

## ខាងបដិ

ដិសេធ សំណើប្រ.មតិ 20 គឺជា ការ បោកប្រាស់ការចំ ណាយផ្នែកពន្ធនាគារ។ រដ្ឋ California មាន ការដាក់ទោសដែលធ្ងន់ធ្ងរ និងរយៈពេលវែង ស្រាប់ហើយ—រួមទាំងការជាប់ពន្ធនាគារអស់ មួយជីវិត—សម្រាប់ឧក្រិដ្ឋកម្ម ធ្ងន់ធ្ងរនិង ហិង្សា។ អត្ថប្រយោជន៍ពិសេសនៅពន្ធនាគារគឺ ចង់បន្តាចអ្នកឲ្យចំណាយប្រាក់ រាប់សិប លាន លើពន្ធនាគារដែលអាចបង្ខំឲ្យមានការ កាត់យ៉ាងធ្ងន់ធ្ងរចំពោះការស្តារ នីតិសម្បទាសាលា រៀនសូត្រភាពផ្លូវចិត្តនិង ភាពគ្មានផ្ទះសំបែង។

សម្រាប់ព័ត៌មានបន្ថែម

## សម្រាប់

Nina Salarno Besselman, អ្នកជំទាស់ គាំទ្រ លើ សំណើ 20—រក្សា រដ្ឋ California ឲ្យមាន សុវត្ថិភាព YesOn20.org

## ប្រឆាំង

Dana Williamson បញ្ឈប់ ការបោកប្រាស់ ការចំណាយ ផ្នែកពន្ធនាគារ។ បដិសេធលើ សំណើ 20 1787 Tribute Road, Suite K Sacramento, CA 95815 (916) 382-4686 NoOnProp20@gmail.com NoProp20.vote

សំណើ  
**21**

ពង្រីកសិទ្ធិអំណាចរដ្ឋាភិបាលមូលដ្ឋាន ដើម្បីអនុម័តលើការគ្រប់គ្រងលើផ្ទៃមូលដ្ឋះ ទ្រព្យសម្បត្តិលំនៅដ្ឋានជាលំនៅដ្ឋាន ។ បញ្ញត្តិផ្តុំផ្សំថ្មី ។

សេចក្តីសង្ខេប *ដាក់នៅលើសន្លឹកឆ្នោតដោយហត្ថលេខាទាមទារ*

អនុញ្ញាតឲ្យរដ្ឋាភិបាលថ្នាក់មូលដ្ឋានអាចបង្កើតការត្រួតពិនិត្យលើការជួលអចលនទ្រព្យជា លំនៅដ្ឋាន ដែលមានអាយុកាលលើសពី 15 ឆ្នាំ ។ ការកំណត់អត្រាកើនឡើងនៅមូលដ្ឋាន អាចខុសពីការកំណត់នៅទូទាំងរដ្ឋ ។ ផលប៉ះពាល់សារពើពន្ធ៖ ជាមួយ លើប្រាក់ចំណូល សម្រាប់រដ្ឋលើប្រាក់ចំណូលសម្រាប់រដ្ឋ និងមូលដ្ឋាន ដែលមានចំនួនលើសរាប់សិបលាន ដុល្លារក្នុងមួយឆ្នាំ។ ទៅតាមពេលវេលា ។ អាស្រ័យលើទម្រង់របស់សហគមន៍ក្នុងមូលដ្ឋាន ការបាត់បង់ប្រាក់ចំណូល អាចតិចជាង ឬ ច្រើនជាងនេះ ។

តើសំឡេងឆ្នោតអ្នកមានន័យយ៉ាងណា

## គាំទ្រ

ការបោះឆ្នោត គាំទ្រ លើ វិធានការនេះ មានន័យថា៖ រដ្ឋ នឹង អនុញ្ញាត ឲ្យ ទីក្រុង និង ខោនធី អនុវត្ត ការ គ្រប់គ្រង ផ្ទះជួល កាន់តែ ច្រើន ប្រភេទ លើ អចលនទ្រព្យ កាន់តែច្រើន នៅ ក្រោម ច្បាប់ បច្ចុប្បន្ន។

## បដិ

សេចក្តី ការបោះឆ្នោត ជំទាស់ នឹង វិធានការនេះ មានន័យថា៖ ច្បាប់រដ្ឋ នឹង រក្សា ដែន កំណត់ បច្ចុប្បន្ន លើ ច្បាប់ គ្រប់គ្រង ការជួលផ្ទះ ដែល ក្រុង និង ខោនធី អាច អនុវត្ត។

សេចក្តីសំអាង

## ខាងគាំ

ទ្រសំណើប្រ.មតិ 21 គឺជាការ ផ្លាស់ប្តូរ ដែល យើង ត្រូវ ការ ដើម្បី ដោះស្រាយ ភាព គ្មាន ផ្ទះ សម្បែង។ ការ បោះឆ្នោត គាំទ្រ លើ សំណើ 21 គឺជាការ បោះឆ្នោត ដើម្បី រក្សា គ្រួសារ ឲ្យ ស្ថិត នៅ ក្នុង ផ្ទះ របស់ ពួកគេ។ សម្ព័ន្ធភាពជីវិតម៉ា នៃអ្នក ដឹកនាំ ដែលជាប់ឆ្នោត អ្នកផ្តល់សេវាកម្ម លំនៅដ្ឋាន តម្លៃសមរម្យ និងអ្នកតស៊ូមតិសម្រាប់ មនុស្ស ចាស់ អតីតយុទ្ធជន និង អ្នកគ្មាន ទីជម្រក យល់ស្របថា សំណើប្រ.មតិ 21 នឹង ជួយ បង្ការ ភាពគ្មាន ទីជម្រក។

## ខាងបដិ

ដិសេធ សំណើប្រ.មតិ 21 នឹង ធ្វើ ឲ្យ វិបត្តិ លំនៅដ្ឋាន ក្នុងរដ្ឋ California កាន់តែ អាក្រក់ឡើង។ សំណើប្រ.មតិ 21 ធ្វើ ឲ្យ ខូច ច្បាប់គ្រប់គ្រង ការ ជួលផ្ទះ ទូទាំង រដ្ឋ ដែល រឹងមាំបំផុត នៅ ក្នុង ប្រទេស ធ្វើ ប៉ះពាល់ការងារ កាត់បន្ថយ តម្លៃ ផ្ទះ បញ្ឈប់ ការសាងសង់ផ្ទះ ថ្មីៗ និងលុបបំបាត់ ការ ការពារ ដល់ ម្ចាស់ផ្ទះ ខណៈពេល ដែល មិន ផ្តល់ ការការពារ សម្រាប់ អ្នក ជួល មនុស្ស ចាស់ អតីតយុទ្ធជន ឬ ជនពិការ។

សម្រាប់ព័ត៌មានបន្ថែម

## សម្រាប់

គាំទ្រ សំណើ 21—អ្នកជួលផ្ទះ និង ម្ចាស់ផ្ទះ រួមគ្នាដើម្បី រក្សា គ្រួសារ ឲ្យនៅ ក្នុងផ្ទះពួកគេ 6500 Sunset Blvd. Los Angeles, CA 90028 (323) 962-0140 contact@YesOn21CA.org www.YesOn21CA.org

## ប្រឆាំង

info@noonprop21.vote https://noonprop21.vote/

# មគ្គុទ្ទេសក៍យោងរហ័ស

សំណើ  
**22**

លើកលែងបណ្តាក្រុមហ៊ុនដឹកជញ្ជូននិងក្រុមហ៊ុនដឹកចែកចាយដោយប្រើប្រាស់កម្មវិធី បច្ចេកវិទ្យានៅក្នុងទូរស័ព្ទដៃទំនើប ពីការផ្តល់អត្ថប្រយោជន៍បុគ្គលិកទៅដល់អ្នកបើកបរមួយចំនួន ។ បញ្ញត្តិផ្តួចផ្តើម ៖

សេចក្តីសង្ខេប

ដាក់នៅលើសន្លឹកឆ្នោតដោយហត្ថលេខាខាងទាមទារ

ចាត់ចំណាត់ថ្នាក់អ្នកបើកបរដោយប្រើប្រាស់កម្មវិធី ជា “អ្នកម៉ៅការងាររាជ្យ” ជំនួសឲ្យ “បុគ្គលិកនិយោជិត” លុះណាតែក្រុមហ៊ុន កំណត់ម៉ោងឲ្យអ្នកបើកបរតម្រូវឲ្យទទួលយកសំណើរសុំជិះ ឬដឹកជញ្ជូនជាក់លាក់ ឬកំណត់មិនឲ្យធ្វើការឲ្យក្រុមហ៊ុនផ្សេង ។ ហើយផ្តល់ជូនអ្នកបើកបរដែលជា អ្នកម៉ៅការងាររាជ្យ នូវសំណងដទៃទៀត លើកលែងតែមានលក្ខណៈវិនិច្ឆ័យមួយចំនួនដែលត្រូវតែបានអោយពេញជាក់លាក់ ។ ផលប៉ះពាល់សារពើពន្ធ ៖ ការកើនឡើងតិចតួចលើពន្ធប្រាក់ចំណូលរដ្ឋ ដែលបានបង់ដោយអ្នកបើកបររបស់ក្រុមហ៊ុនដឹកជញ្ជូននិងដឹកចែកចាយ និងអ្នកវិនិយោគទុន ។

តើសំឡេងឆ្នោតអ្នកមានន័យយ៉ាងណា

**កាំទ្រ** ការបោះឆ្នោតកាំទ្រលើវិធានការនេះ មានន័យថា៖ ក្រុមហ៊ុនដឹកជញ្ជូន និងដឹកអ្នកដំណើរ ផ្អែកលើកម្មវិធីក្នុងទូរស័ព្ទដៃអាចជួលអ្នកបើកបរក្នុងនាមជាអ្នក ម៉ៅការងាររាជ្យ។ អ្នកបើកបរអាចសម្រេចចិត្តថាធ្វើការនៅពេលណាទឹកនៃងណា និងច្រើនប៉ុនណា ប៉ុន្តែនឹងមិនទទួលបានអត្ថប្រយោជន៍ ស្តង់ដារ និងការការពារដែលអាជីវកម្មត្រូវផ្តល់ដល់បុគ្គលិកទេ។

**បដិ** សេចក្តីបោះឆ្នោតជំទាស់ នឹងវិធានការនេះមានន័យថា៖ ក្រុមហ៊ុនដឹកជញ្ជូន និងដឹកអ្នកដំណើរ ផ្អែកលើកម្មវិធីក្នុងទូរស័ព្ទដៃនឹងត្រូវតែជួលអ្នកបើកបរជាបុគ្គលិក ប្រសិនបើតុលាការនិយាយថា ច្បាប់រដ្ឋនានាពេញលេញនេះជួលអ្នកបើកបរក្នុងនាមជាបុគ្គលិក។ អ្នកបើកបរនឹងមានជម្រើសតិចជាងមុន អំពីពេលណាទឹកនៃងណា និង ច្រើនប៉ុនណាដើម្បីធ្វើការប៉ុន្តែនឹងទទួលបានអត្ថប្រយោជន៍ស្តង់ដារ និងការការពារ ដែលអាជីវកម្ម ត្រូវតែផ្តល់ដល់បុគ្គលិក។

សេចក្តីសំអាង

**ខាងកាំ** ទ្រព្យលើសំណើ 22 ការពារជម្រើសរបស់អ្នកបើកបរផ្អែកលើកម្មវិធីទូរស័ព្ទដៃ ក្នុងការធ្វើជាអ្នកម៉ៅការងាររាជ្យ—ត្រឹមប្រាក់ចំណេញ 4:1 ដល់អ្នកបើកបរគាំទ្រឯករាជ្យភាព! • ជួយសង្គ្រោះការធ្វើដំណើររួមគ្នា សេវាកម្ម ដឹកជញ្ជូន និង រាប់សែនការងារ ។ • ផ្តល់អត្ថប្រយោជន៍ ថ្មីនិងការ ធានា លើប្រាក់ចំណូលដល់អ្នកបើកបរ • ពង្រឹង សុវត្ថិភាពសាធារណៈ • ត្រូវបានកាំទ្រ ដោយភាគច្រើនលើសលប់នៃក្រុមអ្នកបើកបរសហគមន៍ សុវត្ថិភាពសាធារណៈ និងអាជីវកម្មខ្នាតតូច • [VoteYesProp22.com](http://VoteYesProp22.com)

**ខាងបដិ** ដិសេធ ការបដិសេធលើសំណើ 22 បញ្ឈប់ ក្រុមហ៊ុនដែលប្រើកម្មវិធីរាប់ពាន់លានដុល្លារដូចជា Uber, Lyft, និង DoorDash ពីការសរសេរការលើកលែងផ្ទាល់ខ្លួន របស់គេទៅលើច្បាប់រដ្ឋ California និងការយកចំណេញ ពីវា។ សំណើ 22 បដិសេធអ្នកបើកបររបស់ពួកគេនូវសិទ្ធិអ្នកបើកបរ និងការការពារសុវត្ថិភាពដែលពួកគេសម នឹងទទួលបានដូចជាការសម្រាកពេលឈឺថ្កាត់ការថែទាំសុខភាព និងភាពអត់ការងារ ធ្វើ។ ក្រុមហ៊ុនបានចំណេញហើយ អ្នកបើកបរដែលត្រូវបានគេ កេងប្រវ័ញ្ចចាត់បង់សិទ្ធិនិងការការពារ។ បោះឆ្នោតជំទាស់។

សម្រាប់ព័ត៌មានបន្ថែម

**សម្រាប់** កាំទ្រសំណើ 22—សង្គ្រោះ ការងារ និងសេវាកម្មដែលផ្អែកលើ កម្មវិធីក្នុងទូរស័ព្ទ (877) 581-8711 [info@protectdriversandservices.com](mailto:info@protectdriversandservices.com) [www.VoteYesProp22.com](http://www.VoteYesProp22.com)

**ប្រឆាំង** ជំទាស់សំណើប្រ.មតិ 22 ចាប់ប្រឆាំងនៅលើ Uber, Lyft និង DoorDash 600 Grand Avenue #410 Oakland, CA 94610 (213) 537-4863 [info@nooncaprop22.com](mailto:info@nooncaprop22.com) [nooncaprop22.com](http://nooncaprop22.com)

សំណើ  
**23**

បង្កើតតម្រូវការរដ្ឋសម្រាប់មន្ទីរព្យាបាលលាងឈាមតាមតម្រងនោម។ តម្រូវឲ្យមានអ្នកជំនាញវេជ្ជសាស្ត្រនៅនិងកន្លែង។ បញ្ញត្តិផ្តួចផ្តើម ៖

សេចក្តីសង្ខេប

ដាក់នៅលើសន្លឹកឆ្នោតដោយហត្ថលេខាខាងទាមទារ

តម្រូវឲ្យមានគ្រូពេទ្យ គិលានុបដ្ឋាយិកាជំនាញផ្នែកណាមួយ ឬជំនួយការគ្រូពេទ្យ ប្រចាំការក្នុងពេលមានការព្យាបាលការលាងឈាមតាមតម្រងនោម ។ ហាមគ្លីនិកមិនឲ្យកាត់បន្ថយសេវាកម្មនានាដោយគ្មានការឯកភាពពីរដ្ឋឡើយ ។ ហាមមាត់គ្លីនិកពីការបដិសេធមិនព្យាបាលអ្នកជំងឺដោយផ្អែកលើប្រភពបង់ប្រាក់។ ផលប៉ះពាល់សារពើពន្ធ ៖ បង្កើនការចំណាយរបស់រដ្ឋាភិបាលរដ្ឋ និងមូលដ្ឋាន ទំនងជាមានចំនួនតិចជាងរាប់សិបលានដុល្លារជារៀងរាល់ឆ្នាំ ។

តើសំឡេងឆ្នោតអ្នកមានន័យយ៉ាងណា

**កាំទ្រ** ការបោះឆ្នោតកាំទ្រលើ វិធានការនេះ មានន័យថា៖ គ្លីនិកលាងឈាមអ្នកជំងឺរ៉ាំរ៉ៃ នឹងត្រូវបានតម្រូវឲ្យមានវេជ្ជបណ្ឌិតប្រចាំការ ក្នុងអំឡុងម៉ោងព្យាបាលអ្នកជំងឺទាំងអស់។

**បដិ** សេចក្តីបោះឆ្នោតជំទាស់ នឹងវិធានការនេះមានន័យថា៖ គ្លីនិកលាងឈាមអ្នកជំងឺរ៉ាំរ៉ៃ នឹងមិនត្រូវបានតម្រូវឲ្យមានវេជ្ជបណ្ឌិតប្រចាំការ ក្នុងអំឡុងម៉ោងព្យាបាលអ្នកជំងឺទាំងអស់ទេ។

សេចក្តីសំអាង

**ខាងកាំ** ទ្រព្យលើសំណើ 23 បញ្ឈប់ កម្មវិធីក្នុងទូរស័ព្ទដៃអាចជួលអ្នកបើកបរក្នុងនាមជាអ្នកម៉ៅការងាររាជ្យ។ អ្នកបើកបរអាចសម្រេចចិត្តថាធ្វើការនៅពេលណាទឹកនៃងណា និងច្រើនប៉ុនណា ប៉ុន្តែនឹងមិនទទួលបានអត្ថប្រយោជន៍ ស្តង់ដារ និងការការពារដែលអាជីវកម្មត្រូវផ្តល់ដល់បុគ្គលិកទេ។

**ខាងបដិ** ដិសេធ ការបដិសេធលើសំណើ 23 បញ្ឈប់ កម្មវិធីក្នុងទូរស័ព្ទដៃអាចជួលអ្នកបើកបរក្នុងនាមជាអ្នកម៉ៅការងាររាជ្យ។ អ្នកបើកបរអាចសម្រេចចិត្តថាធ្វើការនៅពេលណាទឹកនៃងណា និងច្រើនប៉ុនណា ប៉ុន្តែនឹងមិនទទួលបានអត្ថប្រយោជន៍ ស្តង់ដារ និងការការពារដែលអាជីវកម្មត្រូវផ្តល់ដល់បុគ្គលិកទេ។

សម្រាប់ព័ត៌មានបន្ថែម

**សម្រាប់** កាំទ្រ សំណើប្រ.មតិ 23: ការថែទាំកាន់តែល្អ សម្រាប់ អ្នកជំងឺលាងឈាម (888) 251-5367 [info@YesOnProp23.com](mailto:info@YesOnProp23.com) [www.YesOnProp23.com](http://www.YesOnProp23.com)

**ប្រឆាំង** ជំទាស់ សំណើ 23—បញ្ឈប់ សំណើប្រ.មតិដែលថាការលាងឈាមមានគ្រោះថ្នាក់ និង ចំណាយខ្ពស់ (888) 424-0650 [info@NoProposition23.com](mailto:info@NoProposition23.com) [www.NoProposition23.com](http://www.NoProposition23.com)

# មគ្គុទ្ទេសក៍យោងរហ័ស

សំណើ **24** ធ្វើវិសោធនកម្មច្បាប់ស្តីពីឯកជនភាពរបស់អ្នកប្រើប្រាស់ ។ បញ្ញត្តិផ្តួចផ្តើម ៖

សេចក្តីសង្ខេប *ដាក់នៅលើសន្លឹកឆ្នោតដោយហត្ថលេខាទាមទារ*

អនុញ្ញាតអ្នកប្រើប្រាស់ដើម្បី ៖ ការពារអាជីវកម្មនានាមិនឲ្យចែករំលែកព័ត៌មានផ្ទាល់ខ្លួន កែប្រែព័ត៌មានផ្ទាល់ខ្លួនដែលមិនត្រឹមត្រូវ ហើយដាក់កម្រិតការប្រើប្រាស់របស់អាជីវកម្មទាំងនោះចំពោះ “ព័ត៌មានផ្ទាល់ខ្លួនដែលលើស” រាប់បញ្ចូលទាំងទីតាំងភូមិសាស្ត្រជាក់ស្តែង ពូជសាសន៍ ជាតិពន្ធ និងព័ត៌មានសុខភាព ។ បង្កើតទីភ្នាក់ងាររដ្ឋការពារឯកជនភាព California ។ ផលប៉ះពាល់សារពើពន្ធ ៖ បង្កើតការចំណាយរដ្ឋយ៉ាងតិច \$10 លាន ដុល្លាររៀងរាល់ឆ្នាំ ប៉ុន្តែ ទំនងជាមិនលើសពីក្រោមលានដុល្លាររៀងរាល់ឆ្នាំ ដើម្បីអនុវត្តការពង្រីកច្បាប់ឯកជនភាពរបស់អ្នកប្រើប្រាស់ ។ ការចំណាយខ្លះនឹងត្រូវទូទាត់ដោយការផាកពិន័យតាមរយៈការរំលោភលើច្បាប់ទាំងនេះ។

តើសំឡេងឆ្នោតអ្នកមានន័យយ៉ាងណា

**កាំទ្រ** ការបោះឆ្នោតកាំទ្រ លើវិធានការនេះ មានន័យថា៖ ច្បាប់និងសិទ្ធិឯកជនភាព ទិន្នន័យអ្នកប្រើប្រាស់ដែលមានស្រាប់ នឹងត្រូវបានពង្រីក។ អាជីវកម្មដែលត្រូវបំពេញតាមលក្ខខណ្ឌឯកជនភាព នឹងមានការផ្លាស់ប្តូរ។ ទីភ្នាក់ងាររដ្ឋថ្មីនិងក្រសួងយុត្តិធម៌របស់រដ្ឋ នឹងចែករំលែកការទទួលខុសត្រូវគ្នាសម្រាប់ ការពិនិត្យមើលនិងការអនុវត្តច្បាប់ឯកជនភាពអ្នកប្រើប្រាស់របស់រដ្ឋ។

**បដិ** សេចក្តីការបោះឆ្នោតជំទាស់ និងវិធានការនេះមានន័យថា៖ អាជីវកម្មនិងបន្តត្រូវបានតម្រូវឲ្យអនុវត្តតាមច្បាប់ឯកជនភាពទិន្នន័យអ្នកប្រើប្រាស់ដែលមានស្រាប់។ អ្នកប្រើប្រាស់នឹងបន្ត មានសិទ្ធិឯកជនភាពទិន្នន័យដែលមានស្រាប់។ ក្រសួងយុត្តិធម៌របស់រដ្ឋនឹងបន្តត្រួតពិនិត្យមើលនិងអនុវត្តច្បាប់ទាំងនេះ។

សេចក្តីសំអាង

**ខាងកាំ** ទ្រកាំទ្រលើសំណើ 24 ដើម្បីពង្រឹងសិទ្ធិឯកជនភាពមាតាបិតាប្រព័ន្ធផ្សព្វផ្សាយសមស្រប, California NAACP និងអ្នកសេដ្ឋកិច្ចជាប់ពានរង្វាន់ល្អបែបនិយាយថា បោះឆ្នោតកាំទ្រដល់សំណើប្រ.មតិ 24 ។ ធ្វើឲ្យច្បាប់ឯកជនភាពកាន់តែរឹងមាំឡើង! ការពារកូនៗនៅលើអ៊ីនធឺណិត! ពង្រឹងច្បាប់ឯកជនភាពនិងឲ្យសាជីវកម្មទទួលខុសត្រូវនៅពេលពួកគេរំលោភបំពានលើសិទ្ធិជាមូលដ្ឋានរបស់អ្នក។ កាំទ្រលើសំណើប្រ.មតិ 24!

**ខាងបដិ** ដីសេធ សំណើ 24 កាត់បន្ថយសិទ្ធិឯកជនភាព របស់អ្នកនៅក្នុងរដ្ឋ California ។ សំណើប្រ.មតិ 24 អនុញ្ញាតគម្រោង “បង់ប្រាក់សម្រាប់ឯកជនភាព” ធ្វើឲ្យបុគ្គលិករង់ចាំច្រើនឆ្នាំដើម្បីដឹង ថាតើ និយោជកប្រមូលព័ត៌មានសម្ងាត់អ្វីខ្លះពីបុគ្គលិក ហើយធ្វើឲ្យកាន់តែពិបាក ដើម្បីបញ្ឈប់យក្សបច្ចេកវិទ្យាទាំងឡាយ ពីការលក់ព័ត៌មានរបស់អ្នក។ សំណើប្រ.មតិ 24 ត្រូវបានសរសេរនៅក្នុងបន្ទប់បិទទ្វារជិត ដោយមានមតិយោបល់ពីសាជីវកម្មបណ្តាញផ្សព្វផ្សាយ សាយ សង្គម។

សម្រាប់ព័ត៌មានបន្ថែម

## សម្រាប់

Robin Swanson  
ពលរដ្ឋ California សម្រាប់ឯកជនភាពអ្នកប្រើប្រាស់  
1020 16th Street #31  
Sacramento, CA 95814  
(916) 440-0424  
info@caprivacy.org  
www.caprivacy.org

## ប្រឆាំង

ពលរដ្ឋ Californian សម្រាប់ ឯកជនភាពពិតប្រាកដ  
CaliforniansForRealPrivacy.org  
mail@RealPrivacyNoOn24.org  
(415) 634-0335

សំណើ **25** ការធ្វើប្រជាមតិចំពោះច្បាប់ដែលបានជំនួសប្រាក់ធានាដោយប្រព័ន្ធមួយដោយផ្អែកលើសុវត្ថិភាពសាធារណៈ និងហានិភ័យនៃការហោះហើរ ។

សេចក្តីសង្ខេប *ដាក់នៅលើសន្លឹកឆ្នោតដោយហត្ថលេខាទាមទារ*

ការបោះឆ្នោត «កាំទ្រ» មានន័យថាឯកភាព ហើយការបោះឆ្នោត «ជំទាស់» មានន័យថាបដិសេធ ច្បាប់ដែលជំនួសប្រព័ន្ធការដាក់ការដាក់ប្រាក់ធានា លើការកំណត់របស់សុវត្ថិភាពសាធារណៈ និងហានិភ័យ នៃការហោះហើរ ។ ផលប៉ះពាល់សារពើពន្ធ ៖ បង្កើតការចំណាយដែលអាចមានចំនួនពាក់កណ្តាលរយលានដុល្លាររៀងរាល់ឆ្នាំ សម្រាប់ដំណើរការថ្មីមួយនេះសម្រាប់ការដោះលែងមនុស្សពីពន្ធនាគារមុនពេលកាត់ក្តី ។ កាត់បន្ថយការចំណាយលើពន្ធនាគារតាមខោនធី ដែលអាចលើសរាប់សិបលានដុល្លាររៀងរាល់ឆ្នាំ ។

តើសំឡេងឆ្នោតអ្នកមានន័យយ៉ាងណា

**កាំទ្រ** ការបោះឆ្នោត កាំទ្រ លើវិធានការនេះមានន័យថា៖ មិនមាននរណាម្នាក់ នឹងបង់ប្រាក់ធានាដើម្បីត្រូវបានដោះលែង ពីពន្ធនាគារមុនពេលកាត់ក្តីទេ។ ផ្ទុយទៅវិញមនុស្សនឹងត្រូវបានដោះលែងដោយស្វ័យប្រវត្តិ ឬ អាស្រ័យលើហានិភ័យដែលត្រូវបានវាយតម្លៃរបស់ពួកគេនៃការប្រព្រឹត្ត បទល្មើសមួយទៀត ឬការមិនបង្ហាញខ្លួននៅតុលាការប្រសិនបើដោះលែង។ មិនមាននរណាម្នាក់ត្រូវបានគិតប្រាក់ជាលក្ខខណ្ឌ នៃការដោះលែងទេ។

**បដិ** សេចក្តីការបោះឆ្នោតបដិសេធនឹងវិធានការនេះ មានន័យថា៖ អ្នកខ្លះនឹងបន្តបង់ប្រាក់ធានា ដើម្បីត្រូវបានដោះលែងពីពន្ធនាគារមុនពេលកាត់ក្តី។ អ្នកខ្លះទៀតនឹងបន្តទទួលបាន ការដោះលែងដោយមិនបង់ប្រាក់ធានា។ ថ្លៃល្អមួយអាចបន្តត្រូវបានគិតថ្លៃដើម្បីជាលក្ខខណ្ឌនៃការដោះលែង។

សេចក្តីសំអាង

**ខាងកាំ** ទ្រ កាំទ្រសំណើ 25 ជំនួសប្រាក់ធានាដោយដំណើរការកាន់តែត្រឹមត្រូវ មានសុវត្ថិភាពជាងនិងមិនសូវចំណាយថ្លៃ។ បច្ចុប្បន្ន ប្រសិនបើមនុស្សម្នាក់អាចមានលទ្ធភាពបង់ប្រាក់ឲ្យក្រុមហ៊ុនបណ្តាញប្រាក់ធានាពួកគេនឹងមានសេរីភាព រហូតដល់ថ្ងៃកាត់ក្តី។ ប្រសិនបើ ពួកគេមិនអាចមាន លទ្ធភាពបង់បាន បើទោះបីជាពួកគេមិនមានទោសក៏ដោយពួកគេនឹងនៅក្នុងពន្ធនាគារ។ នោះគឺជាការរំលោភច្បាប់ក្រឡែត។ បោះឆ្នោតកាំទ្រ។

**ខាងបដិ** ដីសេធ សំណើប្រ.មតិ 25 ត្រូវ បានសរសេរដោយអ្នកនយោបាយ Sacramento ដើម្បីជកយកចេញជម្រើស គ្រប់យ៉ាងរបស់ពលរដ្ឋ California ក្នុងការបង់ប្រាក់ធានានិង ជំនួសសិទ្ធិនេះដោយប្រព័ន្ធ វេសអើងថ្មី នៃការកំណត់ទម្រង់ដោយប្រើកុំព្យូទ័រគ្រប់គ្រងដោយ ការិយាល័យសេដ្ឋកិច្ច —ដែលចេញ ថ្លៃដោយអ្នកបង់ពន្ធរាប់រយលាន ដុល្លារក្នុងមួយឆ្នាំ។ សំណើប្រ.មតិ 25 គឺមិនត្រឹមត្រូវមិនមានសុវត្ថិភាពនិងចំណាយច្រើន។ បោះឆ្នោតជំទាស់លើសំណើ 25 ។

សម្រាប់ព័ត៌មានបន្ថែម

## សម្រាប់

កាំទ្រ លើសំណើប្រ.មតិ 25 បញ្ឈប់ការបង់ប្រាក់ធានា  
1130 K Street, Suite 300  
Sacramento, CA 95814  
(213) 373-5225  
info@yesoncaprop25.com  
yesoncaprop25.com

## ប្រឆាំង

ជំទាស់សំណើ 25—បញ្ឈប់សំណើប្រ.មតិការបោះឆ្នោត ដែលមិនត្រឹមត្រូវមិនមានសុវត្ថិភាព និងចំណាយខ្ពស់  
(916) 209-0144  
info@stopprop25.com  
StopProp25.com